

២០២៤ របាយការណ៍ប្រចាំឆ្នាំ

AEON



Planting Seeds of Growth

We are AEON



ធនាគារឯកទេស អ៊ីអេស (ខេមបូឌា) ភីអិលស៊ី
AEON SPECIALIZED BANK (CAMBODIA) PLC.


ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី របាយការណ៍ប្រចាំឆ្នាំ២០២៤

៣	រចនាសម្ព័ន្ធនៃ AEON GROUP/AFS GROUP
៤	សាវតាររបស់យើង
៥	ប្រវត្តិអាជីវកម្ម
៦	ទិន្នន័យហិរញ្ញវត្ថុសំខាន់
៧	សារពីគណៈគ្រប់គ្រង
៨	ក្រុមប្រឹក្សាភិបាល
១១	តារាងរចនាសម្ព័ន្ធចាត់តាំង
១២	សមិទ្ធផល ឆ្នាំ២០២៤
១៣	សង្ខេបព័ត៌មានអាជីវកម្មសំខាន់ៗ ឆ្នាំ២០២៤ និង ទស្សនវិស័យ ឆ្នាំ២០២៥
១៤	ការត្រួតពិនិត្យផ្ទៃក្នុង
១៥	សកម្មភាពចូលរួមទំនួលខុសត្រូវសង្គម
១៦	របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
១៧	របាយការណ៍លទ្ធផលពេញលេញ
១៨	របាយការណ៍បម្រែបម្រួលមូលធន
១៩	របាយការណ៍លំហូរសាច់ប្រាក់
២១	គោលការណ៍មូលដ្ឋានរបស់អ៊ីអន
២២	ចក្ខុវិស័យនាពេលអនាគតរបស់ អ៊ីអន គ្រុប
២៣	អំពី អ៊ីអន គ្រុប

រចនាសម្ព័ន្ធនៃ AEON GROUP/AFS GROUP



AEON FINANCIAL SERVICE CO., LTD.



Note: both AEON THANA SINSAP (THAILAND) PUBLIC COMPANY LIMITED as shown above with "" symbol are the same company.

សារការបស់យើង




ធនាគារឯកទេស អ៊ីអេស (ខេមបូឌា) ភីអិលស៊ី (“ក្រុមហ៊ុន”) ត្រូវបានចុះបញ្ជីជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានម្ចាស់ នៅប្រទេសកម្ពុជាដែលបានចុះបញ្ជីដំបូងនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១១ ក្រោមបញ្ជីការលេខ Co.២៣៨០E/២០១១ ចេញដោយក្រសួងពាណិជ្ជកម្ម និងបានចុះបញ្ជីសារឡើងវិញតាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងពាណិជ្ជកម្មក្រោមលេខចុះបញ្ជីការថ្មីលេខ ០០០០៦៣៨៨។ នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១១ ក្រុមហ៊ុនក៏បានទទួលអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពីធនាគារជាតិនៃកម្ពុជា។ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ យើងគឺជាអ្នកនាំមុខគេទីមួយក្នុងទីផ្សារកម្ពុជា ដែលផ្តល់ជូនអតិថិជននូវសេវាបង់រំលស់ដោយមិនទាមទារឲ្យមានទ្រព្យធានា ដូចជាផលិតផលប្រើប្រាស់ក្នុងផ្ទះ ម៉ូតូ ទូរស័ព្ទដៃ កម្ចីផ្ទាល់ខ្លួន និងសម្ភារៈកសិកម្ម។

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ យើងទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារឯកទេស ពីធនាគារជាតិនៃកម្ពុជា។ ចាប់ពីពេលនោះមកយើងបានកម្លាយខ្លួនទៅជាធនាគារឯកទេស និងចាប់ផ្តើមពង្រីកអាជីវកម្មរបស់យើងដោយចេញប័ណ្ណឥណទាន អ៊ីអេសរំលេច អ៊ីអេសកាតម៉ូបាល (m-Visa) ជូនអតិថិជន។

ឆ្នាំ២០១៩ ក្រុមហ៊ុន AEON Thana Sinsap (Thailand) Pcl. (“ATST”) ដែលជាក្រុមហ៊ុនបានចុះឈ្មោះក្នុងទីផ្សារភាគហ៊ុនប្រទេសថៃកាន់កាប់ភាគហ៊ុនចំនួន ៥០% ហើយភាគហ៊ុនចំនួន ៥០% ផ្សេងទៀតកាន់កាប់ដោយក្រុមហ៊ុន AFS Corporation Co., Ltd. (“AFSC”) ជាក្រុមហ៊ុនឯកជន គ្រប់គ្រង១០០% ដោយ AEON Financial Service Co., Ltd. (“AFS”) ដែលបានចុះបញ្ជីនៅក្នុងទីផ្សារភាគហ៊ុនតូក្យូ។

ចែករំលែកផ្ទៃក្នុងស្ថាប័នរបស់ក្រុមហ៊ុន (២០២៤)



ប្រវត្តិអាជីវកម្ម

ឆ្នាំ២០១១

ខែតុលា៖ បង្កើតក្រុមហ៊ុន អ៊ីអន មីក្រូហិរញ្ញវត្ថុ (ខេមបូឌា) ឯ.ក
ខែវិច្ឆិកា៖ ទទួលបានអាជ្ញាបណ្ណ មីក្រូហិរញ្ញវត្ថុ
ខែធ្នូ៖ ចាប់ផ្តើមសេវាកម្ម បង់រំលោះ



ដើមទុន៖ ១ លានដុល្លារ

ឆ្នាំ២០១២

ខែមករា៖ ចាប់ផ្តើមសេវាបង់ រំលោះទូរស័ព្ទដៃ
ខែកក្កដា៖ ចាប់ផ្តើមសេវាបង់ រំលោះម៉ូតូ

ឆ្នាំ២០១៣

ខែមេសា៖ បញ្ចេញលទ្ធផល វិជ្ជមានប្រចាំខែ
ខែមិថុនា៖ បើកសាខាខេត្ត សៀមរាប
ខែកញ្ញា៖ ចាប់ផ្តើមផ្តល់ ប័ណ្ណសមាជិក
ខែធ្នូ៖ បើកសាខាចំការមន

ដើមទុន៖ ៤ លានដុល្លារ

ឆ្នាំ២០១៤

ខែមីនា៖ ចាប់ផ្តើមសេវា ឥណទានផ្ទាល់ខ្លួន
ខែឧសភា៖ បើកសាខា ខេត្តបាត់ដំបង
ខែឧសភា៖ ផ្លាស់ការិយាល័យ កណ្តាលភ្នំពេញ
ខែមិថុនា៖ បើកសាខាអ៊ីអនមីល
ខែតុលា៖ បើកសាខា ខេត្តកំពង់ចាម

ឆ្នាំ២០១៥

ខែឧសភា៖ បើកការិយាល័យ សាខាបន្ទាយមានជ័យ
ខែតុលា៖ ទទួលបានអាជ្ញាបណ្ណ ធនាគារឯកទេស
ខែវិច្ឆិកា៖ ចាប់ផ្តើមកម្មវិធី តាមចេញប្រាក់
ដើមទុន៖ ១០ លានដុល្លារ

ឆ្នាំ២០១៦

ខែកុម្ភៈ៖ ប្រែក្លាយជាធនាគារ ឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី
ខែមេសា៖ ធ្វើការផ្លាស់ប្តូរ សាខាអ៊ីអនមីល
ខែមេសា៖ ចាប់ផ្តើមចេញប័ណ្ណ ឥណទាន Gold
ខែកក្កដា៖ ចាប់ផ្តើមចេញប័ណ្ណ ឥណទាន Classic



ឆ្នាំ២០១៧

ខែមករា៖ បើកសាខា ពោធិ៍ចិនតុង
ខែធ្នូ៖ ទទួលបានរង្វាន់ VISA ឆ្នាំ២០១៧

ឆ្នាំ២០១៨

ខែមេសា៖ ចាប់ផ្តើមសេវាកម្ម ប្រាក់អេឡិចត្រូនិក (AEON Wallet)
ខែមេសា៖ ចាប់ផ្តើមសេវា ឥណទានរថយន្ត
ខែមិថុនា៖ បើកសាខា អ៊ីអនមីល សែនសុខ
ខែសីហា៖ បើកសាខាខេត្តតាកែវ
ខែសីហា៖ បើកសាខាខេត្ត បន្ទាយមានជ័យ
ខែធ្នូ៖ ចាប់ផ្តើម AEON Card Mobile (ស្កែន ដើម្បីបង់ប្រាក់)
ដើមទុន៖ ២០ លានដុល្លារ

ឆ្នាំ២០១៩

ខែមេសា៖ ផ្លាស់ប្តូរការិយាល័យ កណ្តាល
ខែវិច្ឆិកា៖ បើកសាខាច្បារអំពៅ

ឆ្នាំ២០២០

ខែធ្នូ៖ ទទួលបានរង្វាន់ VISA ឆ្នាំ២០២០

ឆ្នាំ២០២១

ខែធ្នូ៖ ទទួលបានរង្វាន់ VISA ឆ្នាំ២០២១

ឆ្នាំ២០២២

ខែមករា៖ ចាប់ផ្តើមកម្មវិធី ទូរស័ព្ទដៃ AEON Rohas App
ខែតុលា៖ ចាប់ផ្តើមប្រមូលកាត FIFA ថ្មី
ខែធ្នូ៖ ទទួលបាន VISA សម្រាប់ឆ្នាំ២០២១ និងឆ្នាំ២០២២

ឆ្នាំ២០២៣

ខែកុម្ភៈ៖ បើកសាខា អ៊ីអនមីល មានជ័យ
ខែកុម្ភៈ៖ បើកសាខា ខេត្តកំពង់ស្ពឺ
ខែកញ្ញា៖ បើកសាខា ខេត្តកំពង់ធំ
ខែវិច្ឆិកា៖ បើកសាខាខេត្តកំពត
ខែធ្នូ៖ ទទួលបាន VISA ឆ្នាំ២០២៣

ឆ្នាំ២០២៤


ខែកញ្ញា៖ ការបង្កើនដើមទុន ចំនួន ២០លានដុល្លារ ATST និង AFSC បានបង្កើនទុន ១០ លានដុល្លារ រៀងៗ ខ្លួនដែលធ្វើឱ្យ ទុនសរុបកើនដល់ ៤០លានដុល្លារ
ខែធ្នូ៖ ទទួលបាន VISA ឆ្នាំ២០២៤



ទិន្នន័យហិរញ្ញវត្ថុសំខាន់


ការលក់សរុប

(ឯកតា '០០០ដុល្លារ)




ប្រាក់ចំណូលសរុប

(ឯកតា '០០០ដុល្លារ)




គណនេយ្យទទួល

(ឯកតា '០០០ដុល្លារ)




ទ្រព្យសកម្មសរុប


(ឯកតា '០០០ដុល្លារ)



ចំនួនបុគ្គលិក



ចំនួនសាខា



របាយការណ៍ហិរញ្ញវត្ថុសម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នេះត្រូវបានរៀបចំឡើងដោយ អនុលោមតាម ស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា "CIFRS" ដែលជារបាយការណ៍ស្របនឹងស្តង់ដារដែលបានបង្ហាញ។

សារពីគណៈគ្រប់គ្រង

លោក Junji Noda

អនុប្រធានក្រុមប្រឹក្សាភិបាល
និងជាអគ្គនាយកគ្រប់គ្រង

野田 俊史



អ្នកអានជាទីគោរព

ធនាគារ ត្រូវបានបង្កើតឡើងនៅប្រទេសកម្ពុជាក្នុង ខែតុលា ឆ្នាំ២០១១ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលចាប់ផ្តើមជាមួយនឹងការផ្តល់ជូននូវ សេវាកម្មហិរញ្ញវត្ថុដោយមិនមានទ្រព្យធានា។ យើងបានទទួលអាជ្ញាប័ណ្ណ ធនាគារឯកទេស ពីធនាគារជាតិនៃកម្ពុជានៅ ខែតុលា ឆ្នាំ២០១៥ ហើយ បានចាប់ផ្តើមចេញប័ណ្ណឥណទាននៅឆ្នាំបន្ទាប់។ ក្នុងនាមជាក្រុមហ៊ុន មួយរបស់ អ៊ីអនគ្រុប យើងសហការជាមួយ អ៊ីអន (ខេមបូឌា) អ៊ីអនម៉ល និងអ៊ីអន ឌីឡែច ដើម្បីពង្រីកអាជីវកម្មរបស់យើង។

បន្ទាប់ពីសេដ្ឋកិច្ចងើបឡើងវិញពីជំងឺរាតត្បាតសកលកូវីដ១៩ សេដ្ឋកិច្ច បន្តកើនឡើងជារៀងរាល់ឆ្នាំតាមរយៈការពង្រីកឧស្សាហកម្មសំខាន់ៗ និង ការងើបឡើងវិញយ៉ាងខ្លាំងនៃវិស័យទេសចរណ៍ក្នុងកម្ពុជា។ លើសពីនេះ ការប្រើប្រាស់ការទូទាត់តាម QR Code មានការពេញនិយម និងបន្តរីក ដុះដាលយ៉ាងឆាប់រហ័ស ដើម្បីបំពេញតម្រូវការរបស់អតិថិជន។

ក្នុងឆ្នាំ២០២៤ តម្រូវការរបស់អតិថិជនបានពង្រីកទីផ្សារហិរញ្ញវត្ថុ។ ការរីកដុះដាលនេះបានធ្វើអោយ គណនេយ្យទទួលបានរបស់យើងកើនឡើង ធៀបទៅនឹងឆ្នាំចាស់ៗ។ លើសពីនេះទៀត ការផ្លាស់ប្តូរឌីជីថល ក្នុងវិស័យ សេវាកម្ម ក៏មានការកើនឡើងផងដែរ។ ដើម្បីសម្របទៅនឹងរបត់នេះ យើងកំពុងអភិវឌ្ឍសេវាឌីជីថលថ្មីៗ ហើយគ្រោងនឹងផ្តល់ជូននូវកម្មវិធី មួយដែលរួមបញ្ចូលគ្នានូវមុខងារហិរញ្ញវត្ថុជាច្រើន ដែលផ្តល់សេវាគ្រប់ មុខក្នុងកន្លែងតែមួយសម្រាប់អតិថិជនអ៊ីអននាពេលអនាគត។

យើងតែងតែទទួលបានការរង្វាន់ឈានមុខពី VISA លើចំនួនប្រតិបត្តិ ការកាតឥណទាន តាំងពីឆ្នាំ២០២០ ហើយក្នុងឆ្នាំ២០២៤ យើង ក៏បានទទួលការរង្វាន់នេះម្តងទៀត ដែលនេះបង្ហាញថាក្រុមហ៊ុនរបស់ យើងទទួលបានការគាំទ្រ និងទំនុកចិត្តដ៏យូរអង្វែងពីអតិថិជនជាទី ស្រឡាញ់របស់យើង។ លើសពីនេះទៅទៀត យើងក៏បានទទួលរង្វាន់ពី VISA លើការរង្វាន់ជើងឯកផ្នែកសុវត្ថិភាពដែលជារង្វាន់សម្រាប់ការ រក្សាសមតុល្យភាពល្អរវាងការគ្រប់គ្រងការលូតបន្លំ និងការកែលម្អ បទពិសោធន៍ទូទាត់របស់អតិថិជន។

នៅឆ្នាំ២០២៥ យើងនឹងបន្តវិនិយោគលើការប្រើប្រាស់ និងកែលម្អប្រព័ន្ធ ដើម្បីភ្ជាប់យកឱកាសក្នុងការបម្លែងទៅសេវាឌីជីថល។ តាមរយៈគំនិតផ្តួច ផ្តើមទាំងនេះ យើងផ្តោតលើការកែលម្អទាំងផ្នែកសេវាកម្ម និងប្រតិបត្តិការ ផ្នែកការិយាល័យខាងក្រោយផងដែរ។

ជាចុងបញ្ចប់ ក្នុងនាមជាសមាជិកនៃក្រុមហ៊ុនអ៊ីអន យើងសហការជាមួយ អ៊ីអន (ខេមបូឌា) អ៊ីអនម៉ល (ខេមបូឌា) និង អ៊ីអនឌីឡែច (ខេមបូឌា) ដើម្បីផ្តល់ផលិតផល និងសេវាកម្មដែលប្លែក ពីស្ថាប័នហិរញ្ញវត្ថុដទៃ ទៀត ហើយយើងនឹងរួមចំណែកក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុនៅ កម្ពុជា តាមរយៈការកែលម្អផលិតផល និងសេវាកម្មរបស់យើង។

យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន ដៃគូអាជីវកម្ម បុគ្គលិក និងអាជ្ញាធរដែលពាក់ព័ន្ធសម្រាប់ការគាំទ្រ និងការរួមចំណែក យ៉ាងសកម្មចំពោះការអភិវឌ្ឍរបស់យើង។

ក្រុមប្រឹក្សាភិបាល



លោក Toshiya Shimakata
ប្រធានក្រុមប្រឹក្សាភិបាល
បរិញ្ញាបត្រផ្នែកច្បាប់នៅ
សាកលវិទ្យាល័យ Nanzan
ប្រទេសជប៉ុន



លោក Junji Noda
អនុប្រធានក្រុមប្រឹក្សាភិបាល
និងជាអគ្គនាយក របស់ ធនាគារ
ឯកទេស អ៊ីអេស (ខេមបូឌា)
ភីអិលស៊ី
បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចនៅ
សាកលវិទ្យាល័យ Kansai
ប្រទេសជប៉ុន



លោក Shuji Taniguchi
អភិបាលប្រតិបត្តិ
បរិញ្ញាបត្រផ្នែកនីតិសាស្ត្រ
នៅសាកលវិទ្យាល័យ Seikei
ប្រទេសជប៉ុន



កញ្ញា Ryoko Yaoi
អភិបាលប្រតិបត្តិ
បរិញ្ញាបត្រសិក្សាសង្គមទំនើប
នៅសាកលវិទ្យាល័យ Otemae
ប្រទេសជប៉ុន

២០២៤ - បច្ចុប្បន្ន៖ ប្រធានក្រុមប្រឹក្សាភិបាលរបស់ ធនាគារឯកទេស អ៊ីអេស (ខេមបូឌា) ភីអិលស៊ី

២០២៤ - បច្ចុប្បន្ន៖ អគ្គនាយករបស់ ក្រុមហ៊ុន AEON Thana Sinsap (Thailand) Public Company Limited

២០២៣ - ២០២៣៖ អភិបាល និងនាយកប្រតិបត្តិ និងអ្នកគ្រប់គ្រងទូទៅផ្នែកគ្រប់គ្រងសាជីវកម្មរបស់ក្រុមហ៊ុន AEON Financial Service Co., Ltd.

២០២៣ - ២០២៣៖ អភិបាលមិនប្រតិបត្តិរបស់ក្រុមហ៊ុន AEON Product Finance Co., Ltd.

២០២១ - ២០២៣៖ អភិបាល និងនាយកប្រតិបត្តិ និងជាប្រធានផ្នែកគ្រប់គ្រងសាជីវកម្មរបស់ក្រុមហ៊ុន AEON Credit Service Co., Ltd.

២០១៩ - ២០២១៖ អភិបាល និងមន្ត្រីប្រតិបត្តិ និងជាប្រធាននាយកដ្ឋានគ្រប់គ្រងឥណទានរបស់ក្រុមហ៊ុន AEON Credit Service Co., Ltd.

២០១៨ - ២០១៩៖ អភិបាលឯករាជ្យរបស់Japan Credit Information Reference Center Corp. (ប្រទេសជប៉ុន)

២០១៧ - ២០១៨៖ អភិបាលប្រតិបត្តិ និងជាអ្នកគ្រប់គ្រងទូទៅនៃនាយកដ្ឋានគ្រប់គ្រងឥណទាន និងជាប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យឥណទានរបស់ក្រុមហ៊ុន AEON Credit Service Co., Ltd.

២០១៦ - ២០១៧៖ អ្នកគ្រប់គ្រងទូទៅនៃនាយកដ្ឋានវាយតម្លៃ និងគ្រប់គ្រងការប្រមូលឥណទានរបស់ក្រុមហ៊ុន AEON Credit Service Co., Ltd.

២០២២ - បច្ចុប្បន្ន៖ អនុប្រធានក្រុមប្រឹក្សាភិបាល និង ជាអគ្គនាយក របស់ ធនាគារឯកទេស អ៊ីអេស (ខេមបូឌា) ភីអិលស៊ី

២០២១ - ២០២២៖ អភិបាលប្រតិបត្តិ នៃ ធនាគារឯកទេស អ៊ីអេស (ខេមបូឌា) ភីអិលស៊ី

២០១៥ - ២០២១៖ អនុប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន AEON Thana Sinsap (Thailand) Pcl.

២០១៣ - ២០១៥៖ ប្រធានគ្រប់គ្រងជាន់ខ្ពស់ របស់ក្រុមហ៊ុន AEON Credit Service (ASIA) Co., Ltd

២០០០ - ២០១៣៖ ប្រធានគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន AEON Credit Service Co., Ltd.

២០២២ - បច្ចុប្បន្ន៖ អភិបាលប្រតិបត្តិរបស់ ធនាគារឯកទេស អ៊ីអេស (ខេមបូឌា) ភីអិលស៊ី

២០២១ - ២០២២៖ អ្នកគ្រប់គ្រងទូទៅនាយកដ្ឋាន Group Corporate Sales Promotion របស់ក្រុមហ៊ុន AEON Credit Service Co., Ltd.

២០១៨ - ២០២១៖ ប្រធានសាខារបស់ក្រុមហ៊ុន AEON Credit Service Co., Ltd.

២០០២ - ២០១៨៖ បុគ្គលិកទទួលបន្ទុកផ្នែកសេវាហិរញ្ញវត្ថុ របស់ក្រុមហ៊ុន AEON Credit Services Co., Ltd.

២០២៣ - បច្ចុប្បន្ន៖ អភិបាលប្រតិបត្តិរបស់ ធនាគារឯកទេស អ៊ីអេស (ខេមបូឌា) ភីអិលស៊ី

២០២១ - ២០២៣៖ នាយកគ្រប់គ្រងទូទៅ នៃនាយកដ្ឋានផែនការប្រតិបត្តិការរបស់ក្រុមហ៊ុន AEON Financial Service Co., Ltd.

២០២០ - ២០២១៖ នាយកគ្រប់គ្រងទូទៅ នៃនាយកដ្ឋានផែនការប្រតិបត្តិការរបស់ក្រុមហ៊ុន AEON Financial Service Co., Ltd.

២០១៨ - ២០២០៖ នាយកជាន់ខ្ពស់នៃនាយកដ្ឋានទំនាក់ទំនងអតិថិជនរបស់ក្រុមហ៊ុន AEON Thana Sinsap (Thailand) Pcl.

២០១២ - ២០១៨៖ នាយកជាន់ខ្ពស់នៃនាយកដ្ឋានបំរើសេវាកម្មអតិថិជនរបស់ក្រុមហ៊ុន AEON Thana Sinsap (Thailand) Pcl.

២០០៩ - ២០១២៖ នាយកនៃនាយកដ្ឋានបំរើសេវាកម្មអតិថិជន របស់ក្រុមហ៊ុន AEON Thana Sinsap (Thailand) Pcl.

២០០៥ - ២០០៩៖ នាយករងនៃនាយកដ្ឋានបំរើសេវាកម្មអតិថិជនរបស់ក្រុមហ៊ុន AEON Thana Sinsap (Thailand) Pcl.

ក្រុមប្រឹក្សាភិបាល



លោក Ryuichiro Hanajiri

អភិបាលមិនប្រតិបត្តិ

បរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលអាជីវកម្ម នៅសាកលវិទ្យាល័យ ចូស្យូន សហរដ្ឋអាមេរិក, បរិញ្ញាបត្រផ្នែកនីតិកម្ម នៅសាកលវិទ្យាល័យ Tokyo ប្រទេសជប៉ុន



លោក សោកាន់ ចៃត្រា

អភិបាលឯករាជ្យ

អនុបណ្ឌិតផ្នែកគ្រប់គ្រងហិរញ្ញវត្ថុពី សាកលវិទ្យាល័យ Tohoku ប្រទេសជប៉ុន



កញ្ញា ថៃ សុច័ន្ទណា

អភិបាលឯករាជ្យ

បរិញ្ញាបត្រជំនាញគណនេយ្យ នៅវិទ្យាស្ថានជាតិគ្រប់គ្រង

២០២៤ - បច្ចុប្បន្ន៖ អភិបាលមិនប្រតិបត្តិរបស់ ធនាគារឯកទេស អ៊ីអេស (ខេមបូឌា) ភីអិលស៊ី

២០២៤ - បច្ចុប្បន្ន៖ អភិបាលរបស់ក្រុមហ៊ុន AFS Corporation Co., Ltd.

២០២២ - ២០២៤៖ អ្នកគ្រប់គ្រងទូទៅ នៃនាយកដ្ឋាន សវនកម្មលើមុខងារគ្រប់គ្រងរបស់ក្រុមហ៊ុន AFS Corporation Co., Ltd.

២០២១ - ២០២២៖ អ្នកគ្រប់គ្រងទូទៅ នៃនាយកដ្ឋាន សវនកម្មថ្នាក់គ្រប់គ្រងរបស់ក្រុមហ៊ុន AEON Financial Service Co., Ltd.

២០២០-២០២១៖ ប្រធាននាយកដ្ឋានគ្រប់គ្រង សវនកម្ម និងជាអ្នកគ្រប់គ្រងទូទៅនៃនាយកដ្ឋាន សវនកម្មថ្នាក់គ្រប់គ្រង របស់ក្រុមហ៊ុន AEON Financial Service Co., Ltd.

២០១៨ - ២០២០៖ នាយកប្រតិបត្តិ ទទួលបន្ទុក ជាអ្នកគ្រប់គ្រងទូទៅលើនាយកដ្ឋានសវនកម្មរបស់ ធនាគារ AEON Bank Ltd. និងជាអ្នកគ្រប់គ្រងទូទៅ នៃនាយកដ្ឋានគ្រប់គ្រងសវនកម្មថ្នាក់គ្រប់គ្រង របស់ ក្រុមហ៊ុន AEON Financial Service Co., Ltd.

២០១៧ - ២០១៨៖ នាយកប្រតិបត្តិ ទទួលបន្ទុក ជាអ្នកគ្រប់គ្រងទូទៅលើនាយកដ្ឋានសវនកម្ម របស់ ធនាគារ AEON Bank Ltd.

២០១៥ - ២០១៧៖ នាយកប្រតិបត្តិ ទទួលបន្ទុកជា អ្នកគ្រប់គ្រងផ្នែកគ្រប់គ្រងឥណទាន និងជាអ្នកគ្រប់គ្រង ទូទៅនាយកដ្ឋានផែនការឥណទាន របស់ធនាគារ AEON Bank Ltd.

២០១៤ - ២០១៥៖ នាយកប្រតិបត្តិ ទទួលបន្ទុក ជាអ្នកគ្រប់គ្រងឥណទាន និងជាអ្នកគ្រប់គ្រងទូទៅ នាយកដ្ឋានសាជីវកម្មឥណទាន របស់ធនាគារ AEON Bank Ltd.

២០២៣ - បច្ចុប្បន្ន៖ អភិបាលឯករាជ្យរបស់ ធនាគារ ឯកទេស អ៊ីអេស (ខេមបូឌា) ភីអិលស៊ី

២០២២ - បច្ចុប្បន្ន៖ សមាជិកឯករាជ្យនៃ CPA Cambodia Program ក្រោមការគ្រប់គ្រងរបស់ និយ័តករគណនេយ្យ និងសវនកម្ម (ACAR)

២០២០ - បច្ចុប្បន្ន៖ ប្រធានក្រុមប្រឹក្សាភិបាលនៃក្លឹប គណនេយ្យកម្ពុជា (CAC)

២០១៩ - បច្ចុប្បន្ន៖ អភិបាលឯករាជ្យនៃក្រុម ប្រឹក្សាភិបាល និងជាប្រធាននៃគណៈកម្មការគ្រប់គ្រង ហានិភ័យ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ ម.ក

២០២៣ - ២០២៤៖ អ្នកវិភាគហិរញ្ញវត្ថុរបស់ HGB Group Co. Ltd

២០២០ - ២០២៤៖ ទីប្រឹក្សាក្រុមហ៊ុន Acclime (Cambodia) Co. Ltd.

២០១៥ - ២០២០៖ ទីប្រឹក្សាផ្នែកហិរញ្ញវត្ថុ របស់ L.Y.P Group Co. Ltd រាជធានីភ្នំពេញ

២០១៥ - ២០២០៖ ទីប្រឹក្សាផ្នែកហិរញ្ញវត្ថុ របស់ធនាគារពិភពលោកប្រចាំព្រះរាជាណាចក្រ កម្ពុជា គំរោងទឹកស្អាត និងអនាម័យ

២០១២ - ២០១៥៖ នាយកប្រតិបត្តិ នៃក្រុមហ៊ុន Grow Greens Pte Ltd. និងនាយកប្រតិបត្តិ នៃក្រុមហ៊ុន SREDAL Co Ltd. រាជធានីភ្នំពេញ

២០១១ - ២០១២៖ នាយកហិរញ្ញវត្ថុនៃក្រុមហ៊ុន Daun Penh (Cambodia) Group Co., Ltd., Phnom Penh, Cambodia

២០២៣ - បច្ចុប្បន្ន៖ អភិបាលឯករាជ្យរបស់ ធនាគារ ឯកទេស អ៊ីអេស (ខេមបូឌា) ភីអិលស៊ី

២០២១ - បច្ចុប្បន្ន៖ នាយិកាផ្នែកហិរញ្ញវត្ថុរបស់ ក្រុមហ៊ុន អេហ្វឌាប៊ីលយូឌី ឡាយហ្វ អ៊ិនស្តេន (ខេមបូឌា) ម.ក

២០១២ - ២០២១៖ នាយិកាគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ របស់ក្រុមហ៊ុន មេនូឡាយហ្វ (ខេមបូឌា) ភីអិលស៊ី

២០១០ - ២០១២៖ ប្រធានផ្នែកហិរញ្ញវត្ថុរបស់ ធនាគារ រីង (ខេមបូឌា) ម.ក

២០០៩ - ២០១០៖ អ្នកប្រឹក្សាផ្នែកហិរញ្ញវត្ថុ នៅក្រុម ភីឡាបាល់ទះជាតិកម្ពុជា

២០០៦ - ២០១០៖ សវនករផ្ទៃក្នុង និងអ្នកត្រួតពិនិត្យ លើការធានាគុណភាព នៅធនាគារ អេ អ៊ិន ហ្សេត រ៉ូយ៉ាល់ (ខេមបូឌា) ម.ក

២០០១ - ២០០៦៖ សវនករជាន់ខ្ពស់នៅក្រុមហ៊ុន ខេ ភី អ៊ីម ជ្វី (ខេមបូឌា) ម.ក

ក្រុមប្រឹក្សាភិបាល



លោកស្រី សុផា សុផា ចាន់លក្ខណា

អភិបាលឯករាជ្យ

មេធាវីឯកទេសនីតិក្រមហ៊ុន និងពាណិជ្ជកម្ម ដែលមានសញ្ញាបត្របណ្ឌិតច្បាប់ផ្នែកច្បាប់អន្តរជាតិ និងច្បាប់អាមេរិក ពីសាកលវិទ្យាល័យច្បាប់អន្តរជាតិ Handong International Law School នៃសាធារណរដ្ឋកូរ៉េ។ មានសញ្ញាបត្រអនុបណ្ឌិត LL.M ជំនាញច្បាប់អាមេរិកពី Regent University School of Law រដ្ឋ Virginia សហរដ្ឋអាមេរិក។ LL.B (បរិញ្ញាបត្រផ្នែកច្បាប់) ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបរិញ្ញាបត្រផ្នែកអប់រំ ពីវិទ្យាស្ថានភាសាបរទេស (IFL) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។

២០២៤ - បច្ចុប្បន្ន៖ អភិបាលឯករាជ្យរបស់ ធនាគារឯកទេស ឌីអេស (ខេមបូឌា) ភីអិលស៊ី

២០២៣ - បច្ចុប្បន្ន៖ រាជទូតសុចន្ទៈប្រចាំប្រទេសកម្ពុជាតំណាងអោយ ASEAN ACCESS

២០២២ - បច្ចុប្បន្ន៖ ភ្នាក់ងារម៉ាកពាណិជ្ជកម្មនៅកម្ពុជា

២០១៩ - បច្ចុប្បន្ន៖ ជនបង្គោលជាតិនៃប្រទេសកម្ពុជានៃ ASEAN ACCESS/ ASEAN Access Match

២០១៩ - បច្ចុប្បន្ន៖ ស្ថាបនិក/អាជ្ញាធរគ្រប់គ្រង/មេធាវីដែលមានអាជ្ញាប័ណ្ណការិយាល័យមេធាវី Anna & Associates

២០១៦ - បច្ចុប្បន្ន៖ សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

២០១៤ - បច្ចុប្បន្ន៖ សមាជិកសមាគមសហគ្រិនស្ត្រីកម្ពុជា

២០១៨ - ២០១៩៖ នាយិកាផ្នែកច្បាប់ ហានិភ័យ និងអនុលោមភាពរបស់ក្រុមហ៊ុន Pi Pay Plc., រាជធានីភ្នំពេញ ប្រទេសកម្ពុជា

២០១៦ - ២០១៨៖ អ្នកគ្រប់គ្រងកិច្ចការច្បាប់ (អ្នកប្រឹក្សាផ្ទៃក្នុង) របស់ធនាគារ ANZ Royal (Cambodia) Ltd. រាជធានីភ្នំពេញ ប្រទេសកម្ពុជា

២០១២ - ២០១៦៖ ទីប្រឹក្សាច្បាប់ និងជាមេធាវីនៃ ការិយាល័យមេធាវី Bun & Associates

២០១៣ - ២០១៨៖ សាស្ត្រាចារ្យក្រៅម៉ោង សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា (PUC) រាជធានីភ្នំពេញ



លោកស្រី ខៀវ មាលី

ទីប្រឹក្សា (តែងតាំង នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤)

បរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យ Libre de Bruxelles (ULB) និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចដោយសហការជាមួយសាកលវិទ្យាល័យ Montreal និង សាកលវិទ្យាល័យប្រ៊ីណៃ (LLM) និង LLB មកពីសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចបរិញ្ញាបត្រច្បាប់នៅវិទ្យាស្ថានជាតិគ្រប់គ្រងនិងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច។

២០២៤ - បច្ចុប្បន្ន៖ ទីប្រឹក្សានៃ ធនាគារឯកទេសឌីអេស (ខេមបូឌា) ភីអិលស៊ី

២០២៣ - បច្ចុប្បន្ន៖ អភិបាលឯករាជ្យរបស់ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា

២០២៣ - បច្ចុប្បន្ន៖ ទីប្រឹក្សាប្រធានរដ្ឋសភា

២០២៣ - បច្ចុប្បន្ន៖ អភិបាលឯករាជ្យរបស់ធនាគារមេឃប៉ែង

២០២២ - បច្ចុប្បន្ន៖ សន្និធានករចុះបញ្ជីជាមួយ CEDR

២០១៩ - បច្ចុប្បន្ន៖ សមាជិក និង ជាសមាជិកស្ថាបនិកនៃ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម

២០១៧ - បច្ចុប្បន្ន៖ សមាជិកនៃ APAA and Council Member of APAA-Cambodian Group

២០១៦ - បច្ចុប្បន្ន៖ សមាជិកនៃ ASEAN IPA- Cambodian Group

២០១៤ - ២០២៤៖ អភិបាលឯករាជ្យរបស់ ធនាគារឯកទេស ឌីអេស (ខេមបូឌា) ភីអិលស៊ី (លាលែងពីតំណែងនៅថ្ងៃទី ៣០ មិថុនា ២០២៤)


២០១២ - បច្ចុប្បន្ន៖ ដៃគូនៃការិយាល័យនៃ Sok Siphana Sethalay, ដោយសហការជាមួយការិយាល័យមេធាវី Kinstella

២០០៩ - បច្ចុប្បន្ន៖ ភ្នាក់ងារចុះបញ្ជីម៉ាកពាណិជ្ជកម្ម

២០០៩ - បច្ចុប្បន្ន៖ សមាជិកស្ថាបនិកនៃ សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា (IPAC)

២០០៤ - បច្ចុប្បន្ន៖ សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

តារាងរចនាសម្ព័ន្ធចាត់តាំង



សមិទ្ធផល ឆ្នាំ២០២៤



ចំនួនដៃគូសរុប
២,៨០០+



ចំនួនម៉ាកយីហោ
ដែលជាដៃគូសហការសរុប
៦៦០+



ឥណទានបុគ្គលជាប្រាក់រៀល
មានចំនួន **១៥%** នៃ
ផលបត្រសរុប



ឥណទានផ្ទាល់ខ្លួន សំរេចបាន
៤៦ លានដុល្លារ កើនឡើង ១២០%
ប្រៀបធៀបនឹងឆ្នាំមុន



ឥណទានប្រើប្រាស់តាមគោលបំណង
សំរេចបាន **២៨**
លានដុល្លារ កើនឡើង ១៣៨%
ប្រៀបធៀបនឹងឆ្នាំមុន



ឥណទានម៉ូតូ សំរេចបាន
៣០ លានដុល្លារ កើនឡើង
១៤៤% ប្រៀបធៀបនឹងឆ្នាំមុន



ឥណទានរថយន្ត សំរេចបាន
៣៥ លានដុល្លារ កើនឡើង
១៥១% ប្រៀបធៀបនឹងឆ្នាំមុន



ប័ណ្ណឥណទាន VISA
ឈរលំដាប់កំពូលចំនួន
៣៣%



ប្រាក់លក់ពីការឥណទានសំរេចបាន
ចំនួន **៨១** លានដុល្លារអាមេរិក
ស្មើនឹង ១១២% ប្រៀបធៀបនឹងឆ្នាំមុន

សង្ខេបព័ត៌មានអាជីវកម្មសំខាន់ៗ ឆ្នាំ២០២៤ និងទិសដៅវិស័យ ឆ្នាំ២០២៥

សកម្មភាព ឆ្នាំ២០២៤

ដោយផ្អែកលើការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីជំងឺរាតត្បាត និងការរីកចម្រើនជាបន្តបន្ទាប់របស់ទីផ្សារហិរញ្ញវត្ថុ យើងបានបន្តផ្តោតលើការពង្រីកផលិតផលចម្បង ជាពិសេសសម្រាប់ផលិតផលកម្ចី។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងដៃគូអាជីវកម្ម យើងបានបង្កើនល្បឿនដំណើរការដាក់ពាក្យ និងការវិនិច្ឆ័យ ដោយការកាត់បន្ថយទម្រង់ពាក្យស្នើរបស់យើង។

សម្រាប់ប័ណ្ណឥណទាន យើងបានបង្កើនអត្ថប្រយោជន៍ និងអទិភាពរបស់កាតតាមរយៈកិច្ចសន្យាអទិភាពជាមួយហាងជាង ៤៥០ កន្លែង ដូចជាព្រលានយន្តហោះ ភោជនីយដ្ឋាន សណ្ឋាគារ មន្ទីរពេទ្យ។

លើសពីនេះទៅទៀត យើងបានបន្ថែមមូលធនរបស់យើងចំនួន ២០លានដុល្លារអាមេរិក ដោយធ្វើឲ្យមូលធនសរុបឡើងដល់ ៤០លានដុល្លារ ដើម្បីផ្តល់សេវាកម្មគួរឱ្យទាក់ទាញជាងមុនដល់អតិថិជន និងដើម្បីក្លាយជាក្រុមហ៊ុនមានភាពចីរភាពជាងមុន។



អត្ថប្រយោជន៍ពិសេស
នៅ ៤៥០ ទីតាំង



ដើមទុនបានកើនឡើង
២០លានដុល្លារ
អាមេរិក

ផែនការ និងការអនុវត្តអាទិភាពសម្រាប់ឆ្នាំ២០២៥

ដោយសេដ្ឋកិច្ចបន្តរីកចម្រើន យើងនឹងផ្តោតលើការពង្រីកផលិតផលចម្បងជាពិសេសសម្រាប់ផលិតផលឥណទាន។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងដៃគូអាជីវកម្មរបស់យើង យើងនឹងបង្កើនល្បឿនដំណើរការដាក់ពាក្យ និងការវិនិច្ឆ័យតាមរយៈប្រព័ន្ធស្វ័យប្រវត្តិ និងឌីជីថល។ បន្ថែមពីនេះ យើងនឹងអនុវត្តយុទ្ធនាការផ្សព្វផ្សាយបញ្ចុះការប្រាក់ ដើម្បីគាំទ្រការទិញរបស់ពួកគេ។

សម្រាប់ប័ណ្ណឥណទាន យើងនឹងពិនិត្យឡើងវិញអំពីអត្ថប្រយោជន៍ អាទិភាព និងយុទ្ធនាការផ្សព្វផ្សាយរបស់កាត ដើម្បីឲ្យកាន់តែមានភាពទាក់ទាញចំពោះអតិថិជន ជាពិសេសអទិភាពសម្រាប់ក្មេងជំនាន់ក្រោយ។

ជាចុងក្រោយនេះ ដោយសារយើងបានប្តេជ្ញានឹងអនុវត្តប្រព័ន្ធតាមផែនការ យើងបានបង្កើតនាយកដ្ឋានថ្មីមួយ ដើម្បីលើកកម្ពស់ការអនុវត្តប្រព័ន្ធ និងឌីជីថលនីយកម្ម។



ផ្តោតលើការពង្រីក
ផលិតផល



បង្កើនល្បឿនដំណើរការ
ដាក់ពាក្យ និងការវិនិច្ឆ័យតាមរយៈ
ប្រព័ន្ធស្វ័យប្រវត្តិ និងឌីជីថល

ការត្រួតពិនិត្យផ្ទៃក្នុង

នីតិកម្ម និង ប្រតិបត្តិការ



ការត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព គឺជាមូលដ្ឋានគ្រឹះនៃភាពរឹងមាំ និងសុវត្ថិភាពរបស់ដំណើរការធនាគារ។ ការរៀបចំដ៏សមស្រប និងការពង្រឹងប្រព័ន្ធប្រតិបត្តិការ និងការត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយសង្គតិភាព ជួយឲ្យក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំរបស់ ក្រុមហ៊ុនរក្សាបាននូវធនធាន ចេញនូវរបាយការណ៍ហិរញ្ញវត្ថុដ៏គួរឲ្យទុកចិត្ត និងប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងបទបញ្ញត្តិផ្សេងៗ។ បន្ថែមពីលើនេះ ការត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព ជួយកាត់បន្ថយឱកាសនៃការកើតឡើងនូវបញ្ហាសំខាន់ៗ និងជួយទប់ស្កាត់ភាពមិនប្រក្រតីបានទាន់ពេលវេលា។ មុខងារប្រតិបត្តិការ ពិតជាចូលរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់នៅក្នុងសកម្មភាពនៃការត្រួតពិនិត្យផ្ទៃក្នុងជាលក្ខណៈអចិន្ត្រៃយ៍របស់ក្រុមហ៊ុន។ ក្នុងតួនាទីជាអ្នកការពារនៅស្រទាប់ទី២ ដោយផ្តាច់ចេញពីមុខងារការត្រួតពិនិត្យផ្ទៃក្នុងដទៃទៀតរបស់ក្រុមហ៊ុន មុខងារប្រតិបត្តិការ គឺជាមុខងារឯករាជ្យដែលមិនពាក់ព័ន្ធជាមួយនឹងប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដើម្បីបញ្ជៀសពីទំនាស់នៃផលប្រយោជន៍។

តួនាទីចាំបាច់របស់មុខងារប្រតិបត្តិការ គឺដើម្បីធានាឲ្យបានថាប្រតិបត្តិការ រចនាសម្ព័ន្ធ និងនីតិវិធីត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនអនុលោមតាមច្បាប់ និងបទបញ្ជា ពាក់ព័ន្ធ ក្រមសីលធម៌ ទម្លាប់នៃការអនុវត្តប្រតិបត្តិការ និងយុទ្ធសាស្ត្រអាជីវកម្ម ដែលត្រូវបានកំណត់ដោយគណៈប្រតិបត្តិ។ នៅក្នុងឆ្នាំ២០២៤ ផ្នែកប្រតិបត្តិការ បានធ្វើបច្ចុប្បន្នភាពទៅលើគោលនយោបាយ បទបញ្ញត្តិ និងនីតិវិធី ដែលទាក់ទងទៅនឹងក្របខណ្ឌប្រតិបត្តិការ និងទៅលើគោលនយោបាយបទបញ្ញត្តិ និងនីតិវិធីដទៃទៀត ដើម្បីឲ្យមានភាពសមស្របទៅនឹងការរីកចម្រើននៃផលិតផល សេវាកម្ម និន្នាការីផ្សារ និងជាពិសេសឲ្យស្របទៅនឹងច្បាប់ និងបទបញ្ញត្តិនានា។ លើសពីនេះទៅទៀត ឯកសារ និងសម្ភារៈដែលប្រើប្រាស់ក្នុងការផ្តល់វគ្គបណ្តុះបណ្តាលក៏ត្រូវបានធ្វើការកែប្រែ និងថែទាំបានផ្តល់វគ្គបណ្តុះបណ្តាលបន្ថែមដល់បុគ្គលិករបស់យើង ដើម្បីធានាថា ចំណេះដឹង និងការយល់ដឹងរបស់ពួកគេ អាចឆ្លើយតបទៅនឹងការកាត់បន្ថយហានិភ័យនៃការមិនប្រតិបត្តិការ ហានិភ័យផ្នែកច្បាប់ និងការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ នៅឆ្នាំ២០២៥ យើងបានរៀបចំផែនការក្នុងការបង្កើតឲ្យមាននូវកម្មវិធីរៀបចំប្រព័ន្ធប្រតិបត្តិការ ដែលរួមមាន ការធ្វើបច្ចុប្បន្នភាពលើគោលនយោបាយ បទបញ្ញត្តិ និងនីតិវិធី ដែលពាក់ព័ន្ធបង្កើតឲ្យមាននូវបញ្ជីតាមដានការប្រតិបត្តិការ និងកំណត់ពីផែនការក្នុងការតាមដាន និងត្រួតពិនិត្យ បង្កើតអោយមានកម្មវិធីសមស្របក្នុងការផ្តល់វគ្គបណ្តុះបណ្តាល និងយន្តការនៃការរាយការណ៍ដើម្បីពង្រឹងមុខងារប្រតិបត្តិការ ក្នុងការជួយឲ្យក្រុមហ៊ុនគ្រប់គ្រងការត្រួតពិនិត្យផ្ទៃក្នុងឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ការគ្រប់គ្រងហានិភ័យ



ក្រុមហ៊ុនចាត់ទុកការគ្រប់គ្រងហានិភ័យ ជាធាតុសំខាន់មួយនៃអាជីវកម្ម និងបង្កប់វប្បធម៌ហានិភ័យរឹងមាំ នៅក្នុងប្រតិបត្តិការអាជីវកម្ម ពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយយល់ច្បាស់អំពីសារៈសំខាន់នៃការគ្រប់គ្រងហានិភ័យ ដើម្បីឲ្យមានការរីកចម្រើនប្រកបដោយចីរភាព ក្រុមការងារគ្រប់គ្រងហានិភ័យបានចូលរួមក្នុងដំណាក់កាលដំណើរការគ្រប់គ្រងហានិភ័យ ដើម្បីផ្តល់នូវគំនិត និងទស្សនៈដោយឯករាជ្យ ដូចជា ការត្រួតពិនិត្យ ការរៀបចំផែនការ និងការដឹកនាំការគ្រប់គ្រងហានិភ័យរបស់ខ្លួនផ្ទាល់។ ក្រុមហ៊ុនបានរៀបចំអោយមាននូវកិច្ចប្រជុំការគ្រប់គ្រងហានិភ័យថ្នាក់តំបន់ប្រចាំខែ ដែលមានសមាសភាពចូលរួមពីប្រទេសជប៉ុន ថៃ ភូមា និងឡាវ ដែលសុទ្ធសឹងជាក្រុមហ៊ុនសម្ព័ន្ធ នៃអ៊ីអេសគ្រុប។

សកម្មភាពចូលរួមទំនួលខុសត្រូវសង្គម

នៅឆ្នាំ២០២៤ ក្រុមហ៊ុនបានអនុវត្តទំនួលខុសត្រូវសង្គមសាជីវកម្មតាមរយៈគម្រោងសហគមន៍ និងគម្រោងប្រកបដោយនិរន្តរភាពផ្សេងៗ។



ការបំប្លែងឧបករណ៍សិក្សា (ខែកុម្ភៈ ឆ្នាំ២០២៤)
សិស្សសាលាបឋមសិក្សាចំនួន ៥៩០នាក់
ក្នុងខេត្តត្បូងឃ្មុំ បានទទួលសម្ភារៈសិក្សា។



**ការអប់រំផ្នែកហិរញ្ញវត្ថុរបស់ធនាគារជាតិ
នៃកម្ពុជា** (ខែកុម្ភៈ ឆ្នាំ២០២៤)
ធនាគារបានបំប្លែងបរិក្ខារចំនួន ៥ពាន់ដុល្លារ
ចំពោះគំនិតផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជា។



សកម្មភាពទីក្រុងស្អាត
(ខែមេសា កក្កដា កញ្ញា ធ្នូ ឆ្នាំ២០២៤)
បុគ្គលិកសរុបចំនួន ៤៨០នាក់ បានចូលរួមក្នុង
សកម្មភាពទីក្រុងស្អាតក្នុងរាជធានីភ្នំពេញ។



ការដឹកអណ្តូងទឹក (ខែឧសភា ឆ្នាំ២០២៤)
បុគ្គលិក ២ រូប បានធ្វើការស្ម័គ្រចិត្តជាមួយ
សហព័ន្ធសហជីពកម្មករនៃអ៊ីអនគ្រុប នៅ
ខេត្តតាកែវ។



ការបំប្លែងកុំព្យូទ័រ (ខែតុលា ឆ្នាំ២០២៤)
បំប្លែងកុំព្យូទ័រប្រើប្រាស់ចំនួន ២០គ្រឿង
ដល់ព្រះសង្ឃ និងសិស្សានិស្សិតក្នុង
ខេត្តបាត់ដំបង។



អំណោយទៅកាន់ខេត្តមណ្ឌលគិរី
(ខែវិច្ឆិកា ឆ្នាំ២០២៤)
ឧបត្ថម្ភសម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់រួច
ដល់ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី។



ការបំប្លែងឈាម (ខែមិថុនា ឆ្នាំ២០២៤)
បុគ្គលិកចំនួន ៣៧នាក់ បានចូលរួមបំប្លែង
ឈាម។



**ពិធីប្រគល់អាហារូបករណ៍របស់
AEON 1% Club** (ខែធ្នូ ឆ្នាំ២០២៤)
និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង
សាកលវិទ្យាល័យជាតិគ្រប់គ្រងចំនួន ៥នាក់
ម្នាក់ៗទទួលបានអាហារូបករណ៍។



ការប្រកួតប្រជែងនិយាយភាសាជប៉ុន AEON
(ខែធ្នូ ឆ្នាំ២០២៤)
សិស្សចំនួន ៥នាក់ បានចូលរួមប្រកួតប្រជែង
និយាយភាសាជប៉ុន។

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

តួលេខចាប់ពីទំព័រ ១៦ ទៅ ២០ ត្រូវបានដកស្រង់ចេញពីរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម				
សាច់ប្រាក់ក្នុងដៃ	១.៣៥៤.៩៨៦	៥.៤៥៣.៨១៩	១.២៦១.១៥៩	៥.១៥១.៨៣៥
សមតុល្យនៅធនាគារជាតិ នៃ កម្ពុជា	២.០២០.៣០១	៨.១៣១.៧១២	១.៩៨៩.១២១	៨.១២៥.៥៥៩
សមតុល្យនៅធនាគារផ្សេងៗ	១១.០៥២.២២០	៤៤.៤៨៥.១៨៦	២.៤០៣.៣២៧	៩.៨១៧.៥៩១
ឥណទានទៅអតិថិជន	២០០.៤៦៨.៥០២	៨០៦.៨៨៥.៧២១	១៥១.៥៣០.៥២៦	៦១៩.០០២.១៩៩
ទ្រព្យសកម្មផ្សេងៗ	៣.៤៧៦.៧៦៥	១៣.៩៩៣.៩៧៩	៣.៤៩០.៦៩៧	១៤.២៥៩.៤៩៧
ទ្រព្យ និងបរិក្ខារ	៣.៣៩៨.៨៨៤	១៣.៦៨០.៥០៨	៣.០៤៤.០៧១	១២.៤៣៥.០៣០
ទ្រព្យសកម្មអរូបី	២.០៦៥.៨៨៦	៨.៣១៥.១៩១	២.២៥៥.០២៥	៩.២១១.៧៧៧
សិទ្ធិនៃការប្រើប្រាស់ទ្រព្យសកម្ម	២.៨៩៨.៨២៥	១១.៦៦៧.៧៧០	១.២៧២.៩៧៩	៥.២០០.១១៩
ពន្ធពន្យារជាទ្រព្យសកម្ម	១.៨៨៤.៤២៥	៧.៥៨៤.៨១១	១.៣៩២.៤៣៧	៥.៦៨៨.១០៥
ទ្រព្យសកម្មសរុប	២២៨.៦២០.៧៩៤	៩២០.១៩៨.៦៩៧	១៦៨.៦៣៩.៣៤២	៦៨៨.៨៩១.៧១២
មូលធន និងបំណុល				
មូលធន				
ដើមទុន	៤០.០០០.០០០	១៦១.០០០.០០០	២០.០០០.០០០	៨១.៧០០.០០០
ប្រាក់ចំណេញរក្សាទុក	២២.៦៦១.៦៦៥	៩២.៤៦៥.០៥៦	១៨.០៤១.៣០៦	៧៣.៦៥៥.៥៧៤
លម្អៀងបង្កើតការបកប្រែរូបិយប័ណ្ណ	-	(១.២៥១.៨៥៤)	-	៤៣.១៦១
មូលធនសរុប	៦២.៦៦១.៦៦៥	២៥២.២១៣.២០២	៣៨.០៤១.៣០៦	១៥៥.៣៩៨.៧៣៥
បំណុល				
បំណុលពន្ធលើប្រាក់ចំណូលក្នុងគ្រា	១.៣៣៤.៧១៩	៥.៣៧២.២៤៤	៤២០.០១២	១.៧១៥.៧៤៩
បំណុលផ្សេងៗ	២.៦៣៥.១៩១	១០.៦០៦.៦៤៤	៣.៣៣៣.១១០	១៣.៦១៥.៧៥៤
សំវិធានធនសម្រាប់ខ្ទង់ក្រៅតារាងតុល្យការ	២៩៤.៨៨៣	១.១៨៦.៩០៤	២៥០.៧៦៥	១.០២៤.៣៧៥
ប្រាក់កម្ចី	១៥៤.៦៦២.៨០៦	៦២២.៥១៧.៧៩៤	១១៩.៥៤២.៥០៥	៤៨៨.៣៣១.១៣៣
អនុបំណុល	៤.០៧៥.៦៩៩	១៦.៤០៤.៦៨៩	៥.៦៩៩.៩០៣	២៣.២៨៤.១០៤
បំណុលកតិសន្យា	២.៨៧៤.៥៧៩	១១.៥៧០.១៨១	១.២៦៣.២៨៥	៥.១៦០.៥១៩
កាតព្វកិច្ចលើអត្ថប្រយោជន៍និយោជិត	៨១.២៥២	៣២៧.០៣៩	៨៨.៤៥៦	៣៦១.៣៤៣
បំណុលសរុប	១៦៥.៩៩៩.១២៩	៦៦៧.៩៨៥.៤៩៥	១៣០.៥៩៩.០៣៦	៥៣៣.៤៩២.៩៧៧
បំណុល និងមូលធនសរុប	២២៨.៦២០.៧៩៤	៩២០.១៩៨.៦៩៧	១៦៨.៦៣៩.៣៤២	៦៨៨.៨៩១.៧១២

របាយការណ៍លទ្ធផលពេញលេញ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	៤០.១៥១.៤៩៧	១៦៣.៤៥៦.៧៤៤	៣០.២១៥.៩០៥	១២៤.១៨៧.៣៧០
ចំណាយការប្រាក់	(៩.២១៩.៣៩២)	(៣៧.៥៣២.១៤៥)	(៥.៥៣៧.៧២៥)	(២២.៧៦០.០៥០)
ចំណូលសុទ្ធពិការប្រាក់	៣០.៩៣២.១០៥	១២៥.៩២៤.៥៩៩	២៤.៦៧៨.១៨០	១០១.៤២៧.៣២០
ចំណូលកម្រៃ និងជើងសារ	២.៧៧៤.៨៥៨	១១.២៩៦.៤៤៧	២.២៩៩.៩៧៥	៩.៤៥២.៨៩៧
ចំណូលផ្សេងៗ សុទ្ធ	២៤៤.១៦៧	៩៩៤.០០៤	៨៤.៥៤៥	៣៤៧.៤៨០
ចំណេញពីប្រតិបត្តិការ	៣៣.៩៥១.១៣០	១៣៨.២១៥.០៥០	២៧.០៦២.៧០០	១១១.២២៧.៦៩៧
ចំណាយបុគ្គលិក	(៩.៧០៦.៤០០)	(៣៩.៥១៤.៧៥៤)	(៩.៦៨១.០៨៤)	(៣៩.៧៨៩.២៥៥)
ចំណាយរំលស់	(២.០២០.៧២៣)	(៨.២២៦.៣៦៣)	(២.១៩៥.៦៥០)	(៩.០២៤.១២២)
ចំណាយប្រតិបត្តិការផ្សេងៗ	(៨.០៩៣.៧៧៩)	(៣២.៩៤៩.៧៧៤)	(៧.៤៤៩.៥០១)	(៣០.៦១៧.៤៤៩)
ការខាតអ៊ីមតិរំលឹកលើទ្រព្យសកម្មហិរញ្ញវត្ថុ	(៨.២៦៨.៨២៧)	(៣៣.៦៦២.៣៩៥)	(២.៣៤៤.៦៦០)	(៩.៦៣៦.៥៥២)
ប្រាក់ចំណេញមុនពន្ធដារ	៥.៨៦១.៤០១	២៣.៨៦១.៧៦៤	៥.៣៩១.៨០៥	២២.១៦០.៣១៩
ចំណាយពន្ធលើប្រាក់ចំណូល	(១.២៤១.០៤២)	(៥.០៥២.២៨២)	(១.១៩០.៨៣៤)	(៤.៨៩៤.៣២៨)
ប្រាក់ចំណេញសម្រាប់ការិយបរិច្ឆេទ	៤.៦២០.៣៥៩	១៨.៨០៩.៤៨២	៤.២០០.៩៧១	១៧.២៦៥.៩៩១
ចំណូល(ខាត)ពេញលេញផ្សេងៗ	-	(១.២៩៥.០១៥)	-	(៥៤៧.៩១៥)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	-
លទ្ធផលពេញលេញសរុបសម្រាប់ការិយបរិច្ឆេទ	៤.៦២០.៣៥៩	១៧.៥១៤.៤៦៧	៤.២០០.៩៧១	១៦.៧១៨.០៧៦

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤

	ដើមទុន		ប្រាក់ចំណេញ រក្សាទុក		លម្អៀងពីការប្តូរ រូបិយប័ណ្ណ	សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យ នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	២០.០០០.០០០	៨១.៧០០.០០០	១៨.០៤១.៣០៦	៧៣.៦៥៥.៥៧៤	៤៣.១៦១	៣៨.០៤១.៣០៦	១៥៥.៣៩៨.៧៣៥
ប្រាក់ចំណេញ សម្រាប់ការិយបរិច្ឆេទ	-	-	៤.៦២០.៣៥៩	១៨.៨០៩.៤៨២	-	៤.៦២០.៣៥៩	១៨.៨០៩.៤៨២
លទ្ធផលពេញលេញ ផ្សេងៗ - លម្អៀងពី ការបកប្រែរូបិយប័ណ្ណ	-	-	-	-	(១.២៩៥.០១៥)	-	(១.២៩៥.០១៥)
លទ្ធផលពេញលេញ សរុបសម្រាប់ ការិយបរិច្ឆេទ	-	-	៤.៦២០.៣៥៩	១៨.៨០៩.៤៨២	(១.២៩៥.០១៥)	៤.៦២០.៣៥៩	១៧.៥១៤.៤៦៧
ដើមទុនបន្ថែម	២០.០០០.០០០	៨១.៤២០.០០០	-	-	-	២០.០០០.០០០	៨០.៥០០.០០០
លម្អៀងពីការបកប្រែ រូបិយប័ណ្ណ	-	(២.១២០.០០០)	-	-	-	-	(២.១២០.០០០)
សមតុល្យ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	<u>៤០.០០០.០០០</u>	<u>១៦១.០០០.០០០</u>	<u>២២.៦៦១.៦៦៥</u>	<u>៩២.៤៦៥.០៥៦</u>	<u>(១.២៩១.៨៥៤)</u>	<u>៦២.៦៦១.៦៦៥</u>	<u>២៥២.២១៣.២០២</u>
សមតុល្យ នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	២០.០០០.០០០	៨២.៣៤០.០០០	១៣.៨៤០.៣៣៥	៥៦.៣៨៩.៥៨៣	៥៩១.០៧៦	៣៣.៨៤០.៣៣៥	១៣៩.៣២០.៦៥៩
ប្រាក់ចំណេញ សម្រាប់ការិយបរិច្ឆេទ	-	-	៤.២០០.៩៧១	១៧.២៦៥.៩៩១	-	៤.២០០.៩៧១	១៧.២៦៥.៩៩១
លទ្ធផលពេញលេញ ផ្សេងៗ - លម្អៀងពី ការបកប្រែរូបិយប័ណ្ណ	-	-	-	-	(៥៤៧.៩១៥)	-	(៥៤៧.៩១៥)
លទ្ធផលពេញលេញ សរុបសម្រាប់ការិយ បរិច្ឆេទ	-	-	៤.២០០.៩៧១	១៧.២៦៥.៩៩១	(៥៤៧.៩១៥)	៤.២០០.៩៧១	១៦.៧១៨.០៧៦
លម្អៀងពីការបកប្រែ រូបិយប័ណ្ណ	-	(៦៤០.០០០)	-	-	-	-	(៦៤០.០០០)
សមតុល្យ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	<u>២០.០០០.០០០</u>	<u>៨១.៧០០.០០០</u>	<u>១៨.០៤១.៣០៦</u>	<u>៧៣.៦៥៥.៥៧៤</u>	<u>៤៣.១៦១</u>	<u>៣៨.០៤១.៣០៦</u>	<u>១៥៥.៣៩៨.៧៣៥</u>

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ប្រាក់ចំណេញមុនពន្ធដារ	៥.៨៦១.៤០១	២៣.៨៦១.៧៦៤	៥.៣៩១.៨០៥	២២.១៦០.៣១៩
និយ័តកម្មលើ៖				
កាតព្វកិច្ចលើអត្ថប្រយោជន៍និយោជិត	(៧.២០៤)	(២៩.៣២៧)	(១៤.០៦៣)	(៥៧.៧៩៩)
ចំណាយរំលស់	២.០២០.៧២៣	៨.២២៦.៣៦៣	២.១៩៥.៦៥០	៩.០២៤.១២២
ការខាតអ៊ីមតែរមិនលើទ្រព្យសកម្មហិរញ្ញវត្ថុ	៨.២៦៨.៨២៧	៣៣.៦៦២.៣៩៥	២.៣៤៤.៦៦០	៩.៦៣៦.៥៥២
ចំណេញពីការលក់ និងលុបចោលទ្រព្យ និងបរិក្ខារ	(១.៧៤២)	(៧.០៩២)	(២.០៥០)	(៨.៤២៦)
ចំណូលការប្រាក់	(៤០.១៥១.៤៩៧)	(១៦៣.៤៥៦.៧៤៤)	(៣០.២១៥.៩០៥)	(១២៤.១៨៧.៣៧០)
ចំណាយការប្រាក់	៩.២១៩.៣៩២	៣៧.៥៣២.១៤៥	៥.៥៣៧.៧២៥	២២.៧៦០.០៥០
ផលប៉ះពាល់នៃការបកប្រែរូបិយប័ណ្ណ	១៥៨.០០៨	៦៤៣.២៥១	១៣១.៤៥២	៥៤០.២៦៨
	(១៤.៦៣២.០៥២)	(៥៩.៥៦៧.២៤៥)	(១៤.៦៣០.៧២២)	(៦០.១៣២.២៨៤)
បម្រែបម្រួល៖				
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	(១.០០០.០០០)	(៤.០៧១.០០០)	៥.១៩៤.៧៧៥	២១.៣៥០.៥២៥
ឥណទានទៅអតិថិជន	(៥៤.០៨៨.៣១៥)	(២២០.១៩៣.៥៣០)	(៣៣.៤៣៥.៩១៤)	(១៣៧.៤២១.៦០៦)
ទ្រព្យសកម្មផ្សេងៗ	១៣.៩៣២	៥៦.៧១៧	(២៦៦.២២៩)	(១.០៩៤.២០១)
បំណុលផ្សេងៗ	(៦៩៧.៩១៩)	(២.៨៤១.២២៨)	(២២២.៥៦១)	(៩១៤.៧២៦)
សាច់ប្រាក់ប្រើប្រាស់ក្នុងប្រតិបត្តិការ	(៧០.៤០៤.៣៩៤)	(២៨៦.៦១៦.២៨៦)	(៤៣.៣៦០.៦៥៥)	(១៧៨.២១២.២៩២)
ការប្រាក់បានទទួល	៣៧.១១១.៤៨៧	១៥១.០៨០.៨៦៤	៣០.១២៧.៦៩៨	១២៣.៨២៤.៨៣៩
ការប្រាក់បានបង់	(៨.៩៩៥.៧០៤)	(៣៦.៦២១.៥១១)	(៥.៤១០.៧៥៨)	(២២.២៣៨.២១៥)
ពន្ធលើប្រាក់ចំណូលបានបង់	(៨១៨.៣២៣)	(៣.៣៣១.៣៩៣)	(៨៣៤.៧០៥)	(៣.៤៣០.៦៣៨)
សាច់ប្រាក់សុទ្ធ ប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ	(៤៣.១០៦.៩៣៤)	(១៧៥.៤៨៨.៣២៦)	(១៩.៤៧៨.៤២០)	(៨០.០៥៦.៣០៦)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ				
ការទិញទ្រព្យ និងបរិក្ខារ	(១.០២៦.៤៨៨)	(៤.១៧៨.៨៣៣)	(២.៣៨៦.០២៤)	(៩.៨០៦.៥៥៩)
ការទិញទ្រព្យសកម្មអរូបី	(១៥៦.៧១២)	(៦៣៧.៩៧៥)	(៧៣៨.២៨៥)	(៣.០៣៤.៣៥១)
សាច់ប្រាក់បានពីការលក់ទ្រព្យ និងបរិក្ខារ	២.១៣៥	៨.៦៩២	៣.៨៣៧	១៥.៧៧០
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ	(១.១៨០.០៦៥)	(៤.៨០៨.១១៦)	(៣.១២០.៤៧២)	(១២.៨២៥.១៤០)

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ				
ការទិញទ្រព្យ និងបរិក្ខារ	(១.០២៦.៤៨៨)	(៤.១៧៨.៨៣៣)	(២.៣៨៦.០២៤)	(៩.៨០៦.៥៥៩)
ការទិញទ្រព្យសកម្មអរូបី	(១៥៦.៧១២)	(៦៣៧.៩៧៥)	(៧៣៨.២៨៥)	(៣.០៣៤.៣៥១)
សាច់ប្រាក់បានពីការលក់ទ្រព្យ និងបរិក្ខារ	២.១៣៥	៨.៦៩២	៣.៨៣៧	១៥.៧៧០
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ	(១.១៥៧.០៦៥)	(៤.៨០៨.១១៦)	(៣.១២០.៤៧២)	(១២.៨២៥.១៤០)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
សាច់ប្រាក់ទទួលបានពីកម្ចី	៨៧.១០៤.៨៧៧	៣៥៤.៦០៣.៩៥៤	៦៩.៣១១.០១៦	២៨៤.៨៦៨.២៧៦
ការទូទាត់សងប្រាក់កម្ចី	(៥២.៣៩០.៤៧៦)	(២១៣.២៨១.៦២៨)	(៤៦.៣៧៥.១៥៣)	(១៩០.៦០១.៨៧៩)
ការទូទាត់សងអនុបណ្ណាល័យ	(១.៦០០.០០០)	(៦.៥១៣.៦០០)	(១.៦០០.០០០)	(៦.៥៧៦.០០០)
សាច់ប្រាក់ទទួលបានពីដើមទុន	២០.០០០.០០០	៨១.៤២០.០០០	-	-
ការទូទាត់សងប្រាក់ដើមកតិសន្យា	(១.០១៨.១៤២)	(៤.១៤៤.៨៥៦)	(៩៣២.៥៣៥)	(៣.៨៣២.៧១៩)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពហិរញ្ញប្បទាន	៥២.០៩៦.២៥៩	២១២.០៨៣.៨៧០	២០.៤០៣.៣២៨	៨៣.៨៥៧.៦៧៨
ការកើនឡើង/(ការថយចុះ) នូវសាច់ប្រាក់ និងសាច់ប្រាក់សមមូល	៧.៨០៨.២៦០	៣១.៧៨៧.៤២៨	(២.១៩៥.៥៦៤)	(៩.០២៣.៧៦៨)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅ				
ការិយបរិច្ឆេទដើម	៤.៦៧៩.៣៣០	១៩.១១៥.០៦៣	៦.៨៧៤.៨៩៤	២៨.៣០៣.៩៣៨
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(៦៣៩.៩៤០)	-	(១៦៥.១០៧)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងការិយបរិច្ឆេទ	១២.៤៨៧.៥៩០	៥០.២៦២.៥៥១	៤.៦៧៩.៣៣០	១៩.១១៥.០៦៣

គោលការណ៍មូលដ្ឋានរបស់អ៊ីអន

ភាពមិនអាចខ្វះបានក្នុងការផ្សារភ្ជាប់អតិថិជន ជាមួយនឹងការស្វែងរកសន្តិភាព ការគោរព និងការចូលរួមដល់សហគមន៍ គឺជាមូលដ្ឋានគ្រឹះរបស់យើង។

អ៊ីអន ជឿជាក់ថា អាជីវកម្មលក់រាយគឺជាឧស្សាហកម្មមួយ ដែលចូលរួមក្នុងការពង្រឹងសន្តិភាព មនុស្សធម៌ ហើយសហគមន៍មូលដ្ឋាន។ ដើម្បីបន្តរក្សាជាក្រុមសាជីវកម្មដ៏រីកចម្រើនមួយក្នុងការបំពេញបេសកកម្មមួយនេះប្រកបដោយនិរន្តរភាព យើងបានប្តេជ្ញា បន្តនាំនូវតួនាទីមិនឈប់ឈរដោយយកតម្រូវការអតិថិជនជាមូលដ្ឋានគ្រឹះនៃគោលគំនិតចាប់ផ្តើម។

សន្តិភាពមិនអាចកើតឡើងបានដោយគ្មានការចូលរួមយ៉ាងសកម្ម និងមនសិការនោះទេ ទោះជាយើងដឹងថា សន្តិភាពបានមកពីការបញ្ចប់សង្គ្រាម ឬគ្រោះមហន្តរាយ និងការលើកកម្ពស់ជីវភាពរស់នៅឱ្យបានសុខសប្បាយក៏ដោយ។ គោលគំនិតនេះ កើតមានឡើងពីបទពិសោធន៍ជាក់ស្តែងរបស់លោក Takuya Okada ប្រធានកិត្តិយស និងជាទីប្រឹក្សាជាន់ខ្ពស់របស់ ប្រធានក្រុមសាជីវកម្ម។ ក្រោយសង្គ្រាមលោកលើកទី២ ពេលឃើញអតិថិជនតម្រង់ជួរនៅមុខហាងនានាកាន់ខិតបំណ្របណ្តើរ យំបណ្តើរ ដោយនិយាយថា “សង្គ្រាមពិតជាចាប់ហើយ” គាត់ក៏បានយល់ដឹងថា អត្ថិភាពនៃឧស្សាហកម្មលក់រាយ គឺជានិមិត្តរូបនៃសន្តិភាព។ ចាប់ពីពេលនោះមក គាត់បានសម្រេចថា សន្តិភាព ជាតម្រូវការអត្ថិភាពចំពោះមុខសម្រាប់ឧស្សាហកម្មលក់រាយ និង ថាឧស្សាហកម្មលក់រាយត្រូវចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាព។

សន្តិភាព គឺមិនមែនត្រឹមតែជាស្ថានភាពគ្មានសង្គ្រាម និងអំពើហិង្សាប៉ុណ្ណោះទេ។ ហើយ សន្តិភាព ក៏មិនមែនត្រឹមតែជាសេចក្តីសុខផ្លូវចិត្តនោះទេ ប៉ុន្តែវាជាការពុះពារដើបពីសង្គ្រាម ឬគ្រោះមហន្តរាយនានាដែលកើតមានឡើង។ ទោះជាបានឈានចូលដល់សតវត្សទី២១ ក៏ដោយ យើងទាំងអស់គ្នានៅតែជាសាក្សីនៃសង្គ្រាម និងគ្រោះមហន្តរាយជាតិសាសនា ដូចជា គ្រោះរញ្ជួយផែនដី និងអាកាសធាតុមិនប្រក្រតី ជាដើម កើតឡើងជាញឹកញាប់។ ពេលនេះហើយ គឺជាពេលដែលត្រូវធ្វើការវាយតម្លៃថាឡើងវិញនូវគុណតម្លៃនៃសន្តិភាព។ សន្តិភាពមិនមែនបានមកដោយចៃដន្យទេ។ សន្តិភាព កើតឡើងដោយធាតុផ្សំសំខាន់២នោះគឺការចូលរួម និង មនសិការ។

អ៊ីអននឹងមិនធ្វើសកម្មភាពណាដែលប្រឆាំងនឹងសន្តិភាពជាដាច់ខាត។ ហើយអ៊ីអនក៏ មិនពាក់ព័ន្ធនឹងអំពើ ឬសកម្មភាពណាដែលប្រឆាំងនឹងសន្តិភាពជាដាច់ខាត។ អ៊ីអនមាន គោលបំណងចូលរួមយ៉ាងសកម្មដើម្បីសន្តិភាព។

យើងមានអារម្មណ៍ថាមានសុភមង្គលក្នុងជីវភាពរស់នៅ នៅពេលដែលយើងមានការជឿជាក់ និងការគោរពគ្នាទៅវិញទៅមក ដែលប្រការនេះនឹងនាំមកនូវការពង្រីកសមត្ថភាព និងផ្គត់ផ្គង់ និងមានទំនាក់ទំនងល្អជាមួយអ្នកដទៃ។

ប្រធានកិត្តិយសលោក Okada បានហៅឧស្សាហកម្មលក់រាយថា “ឧស្សាហកម្មមនុស្សធម៌”។ នេះមានន័យថា ការគោរព “មាតាមនុស្ស” ដែលរួមមានការគោរពគ្នាវាងបុគ្គលម្នាក់ៗ សេចក្តីថ្លៃថ្នូរ និងស្វ័យភាព។ នេះក៏មានន័យថា ការជឿជាក់ទៅលើសក្តានុពលរបស់មនុស្ស និងការពង្រឹងសមត្ថភាព ដើម្បីឱ្យមានការរីកចម្រើនថែមទៀត និងក្លាយជាជនធានសក្តានុពល តាមរយៈ ការងារ និងការសិក្សាស្វែងយល់។ ទោះជាបានលើកឡើងខាងលើ ក៏វាជាការពិបាកសម្រាប់យើងក្នុងការរីកលូតលាស់តែម្នាក់ឯង ព្រោះមនុស្សគ្រប់រូបត្រូវការមាន “ទំនាក់ទំនងរវាងគ្នា” ហើយត្រូវរីកចម្រើនជាមួយគ្នា។ ទាំងអស់នេះ ជាការយល់ដឹងពីសុភមង្គល និងជាគំរូបទដ្ឋានសម្រាប់អ្នករាល់គ្នា។ សរុបសេចក្តីមក ការលក់រាយគឺជាឧស្សាហកម្មនៃសុភមង្គល និងជាគំរូបទដ្ឋានរបស់មនុស្ស។

តំបន់នីមួយៗក៏ត្រូវគោរពភាពសម្បូរបែប និងស្វ័យភាពនៃតំបន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការពិសេសនៃតំបន់ និងថែរក្សាជាប្រចាំ ទើបអាចសម្រេចបាននូវសហគមន៍មួយដែលសប្បាយបាន។

ដោយឈរលើមូលដ្ឋានឧស្សាហកម្មជាតំបន់ ការលក់រាយ គឺជាតំណភ្ជាប់ការរីកចម្រើនរបស់សហគមន៍មូលដ្ឋាន។ ដើម្បីរក្សាបាននូវភាពសម្បូរបែប និងសុខុមាលភាពនៃតំបន់ និងសហគមន៍មូលដ្ឋាននៅក្នុងពួកគេ វាមានសារៈ

សំខាន់ណាស់ក្នុងការថែរក្សាពួកគេឱ្យបានខ្ជាប់ខ្ជួន។ នេះគឺជាបេសកកម្មដ៏សំខាន់មួយនៃឧស្សាហកម្មលក់រាយ។ ដោយសារការកើនឡើងនៃចំនួនថ្នាក់តំបន់ និងសហគមន៍មូលដ្ឋាន បានក្លាយជាជ្រុងសំខាន់នាពេលអនាគត អ៊ីអន នឹងចូលរួមចំណែកយ៉ាងសកម្ម តាមរយៈការអភិវឌ្ឍផលិតផល ដែលជាតម្រូវការទៅតាមតំបន់នីមួយៗ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនក្នុងតំបន់។

ទិសដៅរបស់ អ៊ីអន គឺការចូលរួមយ៉ាងសកម្មដើម្បីសន្តិភាព ជំរុញសុភមង្គល និងគំរូបទដ្ឋានរបស់មនុស្សធម៌ និងរួមចំណែកក្នុងការធ្វើឱ្យសហគមន៍មូលដ្ឋានរីកចម្រើន។ នេះ គឺជាការ “យកអតិថិជន” ជាមូលដ្ឋានគ្រឹះ ពោលគឺ គិតអតិថិជនជា ចំបង។

ការគិតអតិថិជនជាចំបង គឺមិនគិតខ្លួនឯងជាមុនទេ មានន័យថា មិនគិត និងធ្វើសកម្មភាពទៅតាមទំនោរចិត្តរបស់ខ្លួនទេ។ ផ្ទុយទៅវិញ គឺត្រូវគិតអតិថិជនជាគោលគំនិតនៃចំនុចចាប់ផ្តើម ហើយធ្វើសកម្មភាពដោយស្មោះត្រង់ នេះហើយ គឺជាមូលដ្ឋានគ្រឹះរបស់អ៊ីអន។ យើងនឹងប្រើវាជាការពាក់មួយសម្រាប់ឆ្លុះមើលឃើញខ្លួនឯង និងជាស្តង់ដារសម្រាប់រាល់ការសម្រេចចិត្ត និងការធ្វើសកម្មភាពដោយអ៊ីអន។ តាមធម្មតា យើងមានទំនោរទៅរកអ្វីដែលមានប្រយោជន៍ ឬងាយស្រួលសម្រាប់ក្រុមហ៊ុនរបស់យើង និងខ្លួនយើង ក៏ប៉ុន្តែយើងត្រូវបដិសេធយ៉ាងម៉ឺងម៉ាត់នូវទំនោរបែបនេះ ហើយពុះពារឱ្យបាន ឈ្នះទំនោរនេះទាល់តែបាន។

ដូច្នេះហើយ អ៊ីអន ត្រូវតែជាក្រុមសាជីវកម្មដែលបន្តនាំនូវតួនាទីជាប្រចាំ។

ការធានាឱ្យបាននូវការរីកចម្រើន និង ការសុខដុមរួមរវាងសហគមន៍គឺមានសារៈសំខាន់បំផុត ប៉ុន្តែបើគ្មានការច្នៃប្រឌិតឥតឈប់ឈរទេ ស្ថានភាពរបស់ក្រុមហ៊ុននឹងធ្លាក់ចុះ ហើយទីបំផុតអាចត្រូវវិនាស។ ការរក្សាបាននូវស្ថានភាពបច្ចុប្បន្ន ឱ្យមានស្ថេរភាព ហើយងាយស្រួលទៅបាន ក្រុមហ៊ុនមិនត្រូវនៅស្ងៀមទេ ប៉ុន្តែយើងត្រូវផ្លាស់ប្តូរ និងអភិវឌ្ឍន៍ខ្លួនឯងជានិច្ចជាកាល។ ការយល់ដឹងពីស្ថានភាពជាមុន និងសម្លឹងឆ្ពោះទៅមុខជានិច្ចចំពោះការផ្លាស់ប្តូររបស់អតិថិជន និងសង្គម វាជាការចាំបាច់ក្នុងការបន្តនាំនូវតួនាទីរបស់យើង។ អ៊ីអន ត្រូវខំប្រឹងប្រែងប្រមើលមើលការវិវត្ត និងការផ្លាស់ប្តូរនានា ដែលជាតម្រូវការសម្រាប់ជីវភាពរស់នៅរបស់អតិថិជន និងសង្គម។

អ៊ីអនបានប្រែក្លាយពីអាជីវកម្មលក់រាយត្រួសត្រាយទៅជាក្រុមហ៊ុនសាជីវកម្ម ហើយបន្ទាប់មកជាក្រុមហ៊ុនឧស្សាហកម្ម។ ទាំងនេះ វាជាការបន្តរក្សាវប្បធម៌សាជីវកម្មជាថាមវន្ត។ ស្របពេលដែលសង្គមកំពុងតែមានការប្រែប្រួលកាន់តែលឿនបែបនេះ អ្វីដែលយើងខ្លាចបំផុតនោះគឺ ការបាត់បង់នូវគំនិតច្នៃប្រឌិតដែលជាតម្រូវការ និងស្មារតីសហគ្រិនភាព ហើយបណ្តាលឱ្យធ្លាក់ចូលទៅក្នុងភាពជាប់គាំងដូចបណ្តាក្រុមហ៊ុនធំៗដទៃទៀត។ ការរក្សាស្ថានភាពបច្ចុប្បន្នឱ្យនៅដដែលដោយគ្មានការប្រែប្រួល មិនអាចបន្តការរក្សាលំនឹងបានឡើយ។ អ៊ីអន មានតែខំប្រឹងប្រែងច្នៃប្រឌិតនាំមុខជាអតិបរមា និងទំនើបកម្ម ដើម្បីជៀសវាងការដើរថយក្រោយពីនាំនូវតួនាទីៗណាមួយ។ វាគឺជាការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់យើង ក្នុងការក្លាយជាអង្គភាពមួយដែលបន្តអភិវឌ្ឍន៍ជានិច្ច ដោយឈរលើស្មារតីជាស្ថានិក និង ឈានមុខគ្រប់ពេលវេលា។

អ៊ីអន នឹងធ្វើសកម្មភាពដែលជឿជាក់យ៉ាងម៉ឺងម៉ាត់ថា តាមរយៈការបញ្ជ្រាបចូលនូវផ្គត់ផ្គង់ និងការអនុវត្តដូចខាងលើនេះ យើងអាចចូលរួមចំណែកក្នុងការថែរក្សា និងធ្វើឱ្យល្អប្រសើរឡើងនៃសន្តិភាព មនុស្សជាតិ និងសហគមន៍មូលដ្ឋានបាន។



ចក្ខុវិស័យនានាពេលអនាគតរបស់ អ៊ីអន គ្រុប



ចក្ខុវិស័យរបស់ក្រុមហ៊ុន

បង្កើតរបៀបរស់នៅនាពេលអនាគតដែល
នាំមកនូវស្ថាប័នញឹកញាប់ដល់មនុស្សគ្រប់គ្នា



អនាគតដែលអ៊ីអនគ្រុប ចង់សម្រេចបាន

នៅពេលអតិថិជនអាចរស់នៅក្នុង "សង្គម
ដែលមានភាពស្រស់ត្រកាលជាងមុន និងទទួល
បាន "សុភមង្គលតាមបែបផែនរៀងៗខ្លួន"។
វាហាក់ដូចជាពួកគេ "ទទួលបាននូវការ
បំពេញចិត្តនិងពេញពេញទៅដោយ
ស្ថាប័នញឹកញាប់"



អ្វីដែលអ៊ីអនគ្រុប ចង់ក្លាយទៅជា

គ្រុបដែលដឹកនាំឲ្យមានការ
សហបង្កើត ការរស់នៅដែលមាន
គុណភាពដល់បុគ្គលនីមួយៗ
ក៏ដូចជាសង្គមទាំងមូល

ឥរិយាបថនិងការប្តេជ្ញា ដែលយើងគោរពឲ្យតម្លៃ


~ឥរិយាបថទាំង៣~
"ប្រព្រឹត្តទៅតាមដំណើរធម្មជាតិនិងដើរតាមក្តីស្របៃ"
"បន្តការរៀនសូត្រដើម្បីបង្កើតគុណតម្លៃថ្មីបន្ថែមទៀត"
"ថែរក្សាទំនាក់ទំនង និងរួមសហការគ្នា"

~ការប្តេជ្ញាទី១~
"តែងតែសម្តែងនូវភាពសុចរិត
និងឡើងក្រុង"



អំពី អ៊ីអន គ្រុប

ប្រវត្តិនៃការបង្កើត "រតុបំណង"



ក្រុមហ៊ុន AEON Financial Services Group (AFS Group) បានចាប់ផ្តើមធ្វើអាជីវកម្មតាំងពីឆ្នាំ១៩៨១ ជាក្រុមហ៊ុនផ្តល់ប័ណ្ណឥណទាន និង សេវាកម្មហិរញ្ញវត្ថុផ្សេងៗដល់អតិថិជនដែលទិញទំនិញនៅហាងលក់ទំនិញទូទៅ Jusco។ ការបើកសម្ពោធសាខា ហុងកុង នៅឆ្នាំ១៩៨៧ បានបង្ហាញពីការចាប់ផ្តើមប្រតិបត្តិការដំបូងនៅក្នុងបណ្តាប្រទេសអាស៊ីផ្សេងៗទៀត។ យើងបានផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុ ដោយសម្របទៅតាមលក្ខខណ្ឌក្នុងស្រុក រួមទាំងការផ្តល់ជូននូវសេវាកម្មបង់រំលស់សម្រាប់អតិថិជនដែលមានការលំបាកក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុ។ ធនាគារ AEON ដែលបានបង្កើតឡើងនៅប្រទេសជប៉ុនក្នុងឆ្នាំ២០០៧ បានឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងបានស្តារឡើងវិញនូវវិស័យធនាគារតាមរយៈគំនិតផ្តួចផ្តើមថ្មីៗ ដូចជា ការបើកដំណើរការ៣៦៥ថ្ងៃ និងការលុបបំបាត់សៀវភៅគណនី។ ឥឡូវនេះ AFS Group កំពុងនាំមកនូវភាពងាយស្រួល និងភាពរីកចម្រើនដល់ជីវភាពអតិថិជនរបស់ខ្លួននៅក្នុង ១១ប្រទេស ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ការផ្លាស់ប្តូរបរិបទអាជីវកម្មបានបង្កើនល្បឿនកាន់តែឆាប់រហ័ស។ ការផ្លាស់ប្តូរនេះរួមមាន ការកើនឡើងនៃដៃគូប្រកួតប្រជែងក្នុងវិស័យហិរញ្ញវត្ថុដែលចេញមកពីវិស័យផ្សេងទៀត ការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល និងការឲ្យតម្លៃផ្សេងៗគ្នារបស់អតិថិជន។ លើសពីនេះទៀត ក៏មានការកើនឡើងនូវវិបត្តិពិភពលោក រួមមាន បញ្ហាបម្រែបម្រួលអាកាសធាតុ និងបញ្ហាសិទ្ធិមនុស្ស ទន្ទឹមនឹងនេះ សង្គមបច្ចុប្បន្ន ក៏កំពុងប្រឈមមុខនឹងការកើនឡើងនៃភាពមិនប្រាកដប្រជា និងភាពស្មុគស្មាញផងដែរ។

ដើម្បីបន្តអាជីវកម្ម និងបន្តការរីកចម្រើននៅក្នុងសម័យកាលបែបនេះ ដំបូងយើងត្រូវតែក្លាយជាក្រុមហ៊ុនមួយដែលអាចប្រមូលធនធានប្រកបដោយទេពកោសល្យចម្រុះ និងអាចផ្តល់លទ្ធភាពឲ្យពួកគេដើរតួនាទីយ៉ាងសកម្ម។ ចុងក្រោយ នេះនិងគុណតម្លៃ គឺជាផ្នែកដ៏សំខាន់សម្រាប់ធនធានមនុស្សទាំងនេះ។ យោងតាមគោលការណ៍នេះ យើងត្រូវតែជំរុញឲ្យមានការផ្លាស់ប្តូរ ដោយជំរុញឲ្យបុគ្គលិកធ្វើការត្រិះរិះពិចារណា និងអនុវត្តដោយឯករាជ្យប្រកបដោយស្វ័យភាព អំពីអ្វីដែលពួកគេអាចធ្វើបានដើម្បីធ្វើឲ្យជីវភាពរបស់អតិថិជនកាន់តែប្រសើរឡើង។

ដូច្នេះ យើងបានបង្កើតរតុបំណងមួយដើម្បីកំណត់គោលដៅរបស់ AFS Group និងមូលដ្ឋានគ្រឹះក្នុងការប្រកបអាជីវកម្ម។

ដើម្បីនាំ "មូលដ្ឋានហិរញ្ញវត្ថុ" ខិតទៅឲ្យកាន់តែជិតមនុស្សគ្រប់គ្នា

ក្នុងនាមជាស្ថាប័នផ្តល់សេវាកម្មហិរញ្ញវត្ថុរបស់ក្រុមហ៊ុន AEON Group យើងផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដែលមានភាពងាយស្រួល និងងាយយល់ដោយផ្អែកលើតម្រូវការរបស់អ្នកប្រើប្រាស់។ យើងក៏បានផ្តោតលើការលើកកម្ពស់ការអប់រំចំណេះដឹងហិរញ្ញវត្ថុសម្រាប់ប្រជាជនគ្រប់វ័យ និងនាំយន្តការហិរញ្ញវត្ថុឲ្យកាន់តែខិតទៅជិតមនុស្សគ្រប់គ្នា តាមរយៈការបញ្ចូលហិរញ្ញវត្ថុដែលឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុផ្សេងៗគ្នា។

ដោយផ្សារភ្ជាប់ជាមួយមនុស្សម្នាក់ៗ ដោយភាពស្មោះត្រង់

យើងធ្វើការទំនាក់ទំនងយ៉ាងយកចិត្តទុកដាក់ និងស្មោះត្រង់ជាមួយអតិថិជនគ្រប់គ្នា ក្នុងការផ្តល់នូវសេវាកម្មហិរញ្ញវត្ថុដែលសម្របទៅនឹងការផ្លាស់ប្តូរនៃដំណាក់កាលជីវិតនីមួយៗ និងបរិស្ថានរស់នៅ។ យើងក៏បង្កើតនូវគុណតម្លៃថ្មី ដោយសហការជាមួយដៃគូពាណិជ្ជកម្មផ្សេងៗនៅក្នុងសហគមន៍ រួមមាន ដៃគូសហការដែលបានចូលរួម និងអាជ្ញាធរមូលដ្ឋានផងដែរ។ ការធ្វើសកម្មភាពដោយផ្អែកលើតម្រូវការរបស់អតិថិជន គឺជាគុណតម្លៃស្នូលមួយរបស់យើង។

យើងនឹងធ្វើឲ្យការរស់នៅប្រចាំថ្ងៃកាន់តែមានភាពស្រស់បំព្រង ជាមួយនឹងភាពជឿជាក់ និងរីករាយ

ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុដែលគាំទ្រជីវភាពរស់នៅប្រចាំថ្ងៃរបស់អតិថិជន យើងធ្វើឲ្យជីវភាពរបស់ពួកគេមានភាពរីកចម្រើន និងជួយឲ្យពួកគេទទួលបាននូវសុភមង្គល។ យើងគោរពភាពខុសគ្នារបស់បុគ្គលិកម្នាក់ៗ និងឲ្យតម្លៃលើវិធានការសង្វេគ និងវប្បធម៌របស់ក្រុមហ៊ុនដែលអនុញ្ញាតឲ្យយើងធ្វើការប្រកបដោយមោទនភាព និងស្មារតីនៃសេរីភាព និងគំនិតបើកចំហ។ ដូច្នេះ យើងអាចផ្តល់គុណតម្លៃដល់ពួកគេដោយបំពេញការរស់នៅប្រចាំថ្ងៃជាមួយនឹងភាពជឿជាក់ និងស្នាមញញឹម ព្រមជាមួយអារម្មណ៍ស្រស់ស្រាយ និងភាពសប្បាយរីករាយ។



ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី
ÆON SPECIALIZED BANK (CAMBODIA) PLC.

អំពីយើង
ABOUT US

